

សំណើសុំជំនួយបកប្រែភាសាខ្មែរសម្រាប់ មាតាបិតា/អាណាព្យាបាល
Khmer Interpretation Request for Parent/Guardian

(សូមបំពេញសំណើ ហើយប្រគល់ទៅឲ្យសាលាតាមការប្រញាប់ដែលលោកអ្នកអាចធ្វើទៅបាន)

ថ្ងៃខែ/Today's Date: ខែ/Month: _____ ថ្ងៃ/Day: _____

ឈ្មោះ មាតាបិតា/Parent Name: _____

ឈ្មោះក្មេង/Child Name: _____

អត្តសញ្ញាណប័ណ្ណរបស់សិស្ស/Student ID: _____

លេខទូរស័ព្ទសម្រាប់ទាក់ទង/Contact Phone Number: (_____) - _____ - _____

មូលហេតុនៃការសុំជំនួយ (សូមគូសមួយ)/Reason for Service (check one):

- IEP RtII ផ្សេងៗ/other

ថ្ងៃខែ និងម៉ោង ដែលត្រូវការជំនួយ/Date and Time Service Needed:

ខែ/Month: _____ ថ្ងៃ/Day: _____ ម៉ោង/Time: _____ ព្រឹក/AM
 _____ ល្ងាច/PM

School Staff

Please call the number above to confirm service.

Attention School District Staff:
 This parent speaks Cambodian (Khmer).
 If you do not have access to
 Cambodian-speaking staff, please use
 Pacific Interpreters Telephonic Service.
 To obtain access code
 please call 215-400-4180, Option.4.

Language Service Request Card
 The School District of Philadelphia

ក្រុមប័ណ្ណនេះសម្រាប់ប្រើនៅពេលគ្រូគ្រូ
 ក្រសួងអប់រំនៃទីក្រុងហ្សឺន្ស៊ាដែលហ្សឺរ៉ា មានកាតព្វកិច្ចក្នុងការផ្តល់ជំនួយ
 ភាសាដល់លោកអ្នក ដោយឥតគិតថ្លៃ។ នៅពេលដែលលោកអ្នកត្រូវ
 ការអ្នកបកប្រែ សូមប្រគល់ប័ណ្ណនេះទៅបុគ្គលិកសាលា។ ការណែនាំ
 អំពីវិធីប្រើប្រាស់នេះ បានសរសេរជាភាសាអង់គ្លេសនៅខាងក្រោយ។

ប័ណ្ណស្នើសុំជំនួយភាសា